

**William R. Hite, Jr., Ed.D.**

ស្នងការ

15 មីនា 2021

ជូនចំពោះ ឪពុកម្តាយ និងក្រុមគ្រួសាររបស់មណ្ឌលសិក្សាធិការនៃក្រុង Philadelphia ជាទីរាប់អាន

ខ្ញុំមានក្តីរីករាយ សូមជម្រាបថា សហព័ន្ធគ្រូបង្រៀនទីក្រុង Philadelphia (PFT) នៅពេលនេះ បានបញ្ចប់ការត្រួតពិនិត្យលើការត្រៀមរៀបចំរបស់ខ្លួនសម្រាប់សាលារៀនចំនួន 35បន្ថែមទៀត ដែលសាលារៀនទាំងអស់នោះនឹងបើកដំណើរការសាឡើងវិញសម្រាប់ការសិក្សាដោយផ្ទាល់ ក្នុងសាលា ចាប់ផ្តើមនៅថ្ងៃចន្ទ ទី22 ខែមីនាតទៅ សម្រាប់សិស្សថ្នាក់មុនមត្តេយ្យសិក្សាកម្រិត 2 ដែលគ្រួសាររបស់ពួកគេបានជ្រើសរើសយកការសិក្សាតាមបែបចម្រុះនៅក្នុងរដ្ឋស្តីកឈើ ជ្រុះ។ គ្រូថ្នាក់មុនមត្តេយ្យសិក្សាកម្រិត2 និងបុគ្គលិកទ្រទ្រង់របស់សាលារៀនទាំង 35កន្លែង នេះ នឹងត្រូវវិលត្រឡប់ទៅកាន់អគារសិក្សាវិញនៅថ្ងៃពុធ ទី17 ខែមីនា ដើម្បីត្រៀមរៀបចំ សម្រាប់ការវិលត្រឡប់ចូលរៀនវិញរបស់កូនសិស្សយើង។

សាលារៀនទាំង 35កន្លែងដែលនឹងបើកដំណើរការសម្រាប់ការសិក្សាក្នុងថ្នាក់រៀនដោយផ្ទាល់ នៅថ្ងៃទី22 ខែមីនា រួមមាន៖

សាលា Bache-Martin School	សាលា Jenks Academy សម្រាប់សិល្បៈនិងវិទ្យាសាស្ត្រ	សាលា Richmond School
សាលា Barton, Clara School	សាលា Key, Francis S. School	សាលា Roosevelt Elementary School
សាលា Blaine, James G. School	សាលា Kirkbride, Eliza B. School	សាលា Rowen, William School
សាលា Bridesburg School	សាលា Lingelbach, Anna L. School	សាលា Solis-Cohen, Solomon School
សាលា Childs, George W.	សាលា Lowell, James R.	វិទ្យាល័យ South Philadelphia

School	School	High School
សាលា Dobson, James School	សាលា Ludlow, James R. School	សាលា Spring Garden School
សាលា Dunbar, Paul L. School	សាលា McClure, Alexander K. School	សាលា Sullivan, James J. School
សាលា Forrest, Edwin School	សាលា Meredith, William M. School	សាលា Taggart, John H. School
សាលា Frank, Anne Elementary School	សាលា Morris, Robert School	សាលា Washington, George High School
សាលា Girard, Stephen School	សាលា Motivation High School	សាលា Mitchell, S. Weir Elementary School
សាលា Gompers, Samuel School	សាលា Nebinger, George W. School	សាលា Ziegler, William H. School
សាលា Harrington, Avery D. School	សាលា Pennell, Joseph School	

ដូចបានជម្រាបជូនពីមុនមក កង្ហារជាប់បង្អួចដែលត្រូវបានដំឡើងពីមុនមកនៅក្នុងថ្នាក់រៀន ក្នុងសាលាណាមួយក្នុងចំណោមសាលារៀនទាំងនេះ នឹងត្រូវជំនួសថ្មីដោយម៉ាស៊ីនបន្សុទ្ធស្រាប់ មុនពេលសិស្សត្រឡប់ចូលរៀនវិញ។

ម្យ៉ាងទៀត ចាប់ពីថ្ងៃទី16 ដល់ទី23 ខែមីនា មណ្ឌលសិក្សាធិការនឹងបើកដំណើរការជ្រើសរើស គំរូការសិក្សារបស់ខ្លួនម្តងទៀត ដែលអនុញ្ញាតឲ្យក្រុមគ្រូសារសិស្សានុសិស្សថ្នាក់មុនមត្តេយ្យ សិក្សាកម្រិត2 ដែលពីដំបូងបានជ្រើសរើសគំរូការសិក្សាតាមប្រព័ន្ធខ្ចីជីថល 100% កាលពីរដូវ ស្លឹកឈើជ្រុះ ឲ្យមានឱកាសជ្រើសរើសយកការសិក្សាតាមបែបចម្រុះ ឬតាមប្រព័ន្ធខ្ចីជីថល 100% ក្នុងឆ្នាំសិក្សានេះ។ ប្រសិនបើអ្នកជ្រើសរើសយកការសិក្សាតាមបែបចម្រុះ៖ 1) អ្នកនឹង ត្រូវបានទាក់ទងដោយសាលារៀនរបស់កូនអ្នកនៅចន្លោះថ្ងៃទី24 និងទី26 ខែមីនា ឆ្នាំ2021 និង 2) កូនរបស់អ្នកនឹងត្រូវចូលរៀននៅសាលារៀនដោយផ្ទាល់ពីថ្ងៃក្នុងមួយសប្តាហ៍ ហើយ ចូលរួមក្នុងការសិក្សាតាមប្រព័ន្ធខ្ចីជីថលបីថ្ងៃក្នុងមួយសប្តាហ៍ ដោយផ្អែកលើកាលវិភាគដែល

បានកំណត់ ចាប់ផ្ដើមពីថ្ងៃចន្ទ ទី5 ខែមេសា ឆ្នាំ2021។ ប្រសិនបើអ្នកមិនបានឆ្លើយតបទៅនឹងការស្នង់មតិទេ កូនរបស់អ្នកនឹងបន្តស្ថិតនៅក្នុងការសិក្សាតាមប្រព័ន្ធឌីជីថល 100% ដដែល។ សហព័ន្ធ PFT នឹងបន្តពិនិត្យមើលការត្រៀមរៀបចំរបស់សាលារៀនខ្លួន ដោយមានគោលបំណងធ្វើការប្រកាសអំពីកាលបរិច្ឆេទនៃការត្រឡប់ចូលរៀនសម្រាប់សាលារៀននៅសេសសល់ផ្សេងទៀតដែលបម្រើសេវាដល់សិស្សថ្នាក់មុនមត្តេយ្យសិក្សាកម្រិត2 ត្រឹមថ្ងៃទី22 ខែមីនា ឆ្នាំ2021។ នៅពេលណាការពិនិត្យមើលការត្រៀមរៀបចំសម្រាប់សាលារៀនថ្នាក់មុនមត្តេយ្យសិក្សាកម្រិត2 ត្រូវបានបញ្ចប់ សហព័ន្ធ PFT នឹងចាប់ផ្ដើមពិនិត្យមើលសាលារៀនដែលនៅសេសសល់ផ្សេងទៀតដែលបម្រើសេវាដល់សិស្សថ្នាក់ទីបីរហូតដល់ថ្នាក់ទី12។

សូមអរគុណសម្រាប់ការជួយគាំទ្រជាបន្តរបស់អ្នក ស្របពេលដែលយើងទទួលស្វាគមន៍កុមារតូចៗរបស់យើងបានកាន់តែច្រើនបន្ថែមទៀត ឲ្យវិលត្រឡប់ចូលមកសិក្សាផ្ទាល់នៅសាលានាសប្តាហ៍ក្រោយ និងនៅក្នុងសប្តាហ៍ខាងមុខដែលនឹងចូលមកដល់។ យើងអាចរួមគ្នាគាំទ្រដល់បរិយាកាសសិក្សាផ្ទាល់យ៉ាងល្អសម្រាប់សិស្សនិងបុគ្គលិក បានលុះត្រាតែគ្រប់គ្នាបំពេញតួនាទីរបស់ខ្លួនដោយការស្នាក់នៅក្នុងផ្ទះប្រសិនបើអ្នកឈឺ ពិនិត្យតាមដានជាមុនរៀងរាល់ថ្ងៃ ពាក់ម៉ាស់ឬការរុំមុខ និងអនុវត្តតាមរាល់ពិធីសារផ្នែកសុខភាពនិងសុវត្ថិភាពទាំងអស់។ អ្នកអាចស្វែងរកព័ត៌មានលម្អិតអំពីពិធីសារទាំងនេះ និងផែនការសិក្សាបែបចម្រុះរបស់យើង តាមរយៈ

[philasd.org/aes](https://philasd.org/aes).

ដោយសេចក្ដីគោរពរាប់អាន

William R. Hite Jr., Ed.D.  
ស្នងការ  
មណ្ឌលសិក្សាធិការនៃក្រុង Philadelphia